



ស្ថានទូតអូស្ត្រាលី ភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២០

ពិធីប្រគល់ជាប្រវត្តិសាស្ត្រនូវថយន្តសង្គ្រោះបន្ទាន់ដល់ខេត្តចំនួន១០ តាមរយៈ គម្រោងលើកំពស់គុណភាពនិងសមធម៌សុខាភិបាល (H-EQIP)

ភាពជាដៃគូរួមគ្នាមួយរវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្ត បានធ្វើឱ្យមានភាពប្រាកដប្រជាថាការប្រគល់ថយន្តសង្គ្រោះបន្ទាន់ដល់ខេត្តចំនួន១០នៅប្រទេសកម្ពុជាត្រូវ ប្រារព្ធធ្វើឡើងនាថ្ងៃនេះ។

ថយន្តសង្គ្រោះបន្ទាន់ថ្មីៗទាំងនេះត្រូវបានធ្វើលទ្ធកម្មជាផ្នែកមួយនៃការឆ្លើយតបបន្ទាន់ចំពោះការរាលដាលនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់គម្រោងលើកំពស់គុណភាពនិងសមធម៌សុខាភិបាល(H-EQIP) ដែលជាហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសអាឡឺម៉ង់ សាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក។

នាពិធីដែលប្រារព្ធធ្វើឡើងនៅឃ្នាំងឧសថកម្ពុជា មន្ត្រីតំណាងក្រសួងសុខាភិបាលនិង ប្រធានមន្ទីរសុខាភិបាលខេត្តក្រុង បានស្វាគមន៍ការប្រគល់ថយន្តសង្គ្រោះបន្ទាន់ជាជំហានដ៏សំខាន់មួយក្នុងកិច្ចឆ្លើយតបនឹងជំងឺកូវីដ១៩របស់កម្ពុជា។

ពិធីនេះចូលរួមជាគណៈអធិបតីដោយឯកឧត្តមសាស្ត្រាចារ្យ **អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល**ជាមួយស្ថានទូតប្រទេសអូស្ត្រាលី និងប្រទេសអាឡឺម៉ង់ ការិយាល័យកយកា-KOICAប្រចាំប្រទេស កម្ពុជា និងធនាគារពិភពលោក។

បន្ទាប់ពីសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកដែលថាជំងឺកូវីដ១៩គឺជាជំងឺរាលដាលជា សកលនាខែមិនា ឆ្នាំនេះ ដៃគូអភិវឌ្ឍន៍បានដាក់ឱ្យដំណើរការថវិកាចំនួន១៤លានដុល្លារអាមេរិច តាមរយៈមូលនិធិសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ។

ការសម្រេចចិត្តនេះ ជួយក្នុងការសម្របសម្រួលការងារឡានសង្គ្រោះបន្ទាន់ និងគ្រឿងបរិក្ខារពេទ្យ ក៏ដូចជាដើម្បីពង្រឹងជាបន្ទាន់នូវសមត្ថភាពមន្ទីរពិសោធន៍ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សនឹងការរាលដាលជំងឺកូវីដ១៩។

ពេលថ្ងៃសុន្ទរកថាក្នុងពិធីនេះ ឯកឧត្តម **Pablo Kang** ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយគាំទ្រក្រសួងសុខាភិបាលឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងការអនុវត្តផែនការមេឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់កម្ពុជា។ លោកអគ្គរាជទូត **Kang** បានមានប្រសាសន៍ថា “នេះគឺជាឧទាហរណ៍មានសារៈសំខាន់មួយ និងកើតឡើងចំពេលដែលជំនួយគាំទ្ររបស់អូស្ត្រាលីសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩របស់កម្ពុជាស្ថិតនៅជួរមុខ និងចំណុចកណ្តាលនៃទំនាក់ទំនងរបស់យើង”។

ប្រទេសអូស្ត្រាលីផ្តល់ជំនួយដែលមានទំហំទឹកប្រាក់ចំនួន ៥០លានដុល្លារអូស្ត្រាលីចំពោះគម្រោងលើកកំពស់គុណភាពនិងសមធម៌សុខាភិបាលសម្រាប់រយៈពេលប្រាំឆ្នាំ។ យើងអាចបញ្ចេញទឹកប្រាក់ប្រកបដោយភាពបត់បែននិងឆាប់រហ័សក្រោយពីមានសេចក្តីស្នើសុំពីក្រសួងសុខាភិបាល ក្នុងការទិញគ្រឿងបរិក្ខារចាំបាច់ដូចជា រថយន្តសង្គ្រោះបន្ទាន់ដប់គ្រឿងនេះ និងពង្រឹងសមត្ថភាពក្នុងស្រុកដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩។

ក៏ដូចគ្នានេះដែរ លោកស្រី **អ៊ីងហ្គោណា ដូប្រា (Inguna Dobraja)** នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ការទទួលបានហិរញ្ញវត្ថុទាន់ពេលវេលាដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP)នេះ បានជួយដល់កម្ពុជាក្នុងការប្រឈមមុខ (នឹងភាពអាសន្នផ្នែកសុខភាពពិភពលោកដែលមិនធ្លាប់មានពីមុនមក។

លោកស្រី **អ៊ីងហ្គោណា ដូប្រា** មានប្រសាសន៍ថា «ដោយការធ្វើការរួមគ្នា កម្ពុជាទទួលបានជោគជ័យក្នុងការប្រមូលធនធានដើម្បីផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារពេទ្យបានគ្រប់គ្រាន់ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកូវីដ១៩ កាត់បន្ថយល្បឿននៃការឆ្លងរាលដាល ពង្រឹងសមត្ថភាពក្នុងការឆ្លើយតបជាបន្ទាន់ និងចូលរួមក្នុងការស្តារឡើងវិញទាំងប្រជាពលរដ្ឋ និងសេដ្ឋកិច្ច»។

រថយន្តសង្គ្រោះបន្ទាន់ថ្មីជួយបន្ថែមកិច្ចអភិវឌ្ឍន៍ដែលមានរយៈពេលវែងជាងមុន ដែលដៃគូមូលនិធិពហុម្ចាស់ជំនួយក្នុងនោះរួមមានអូស្ត្រាលី អាស៊ីម៉ង់ សាធារណៈរដ្ឋកូរ៉េ និងធនាគារពិភពលោកដែលកំពុងតែជួយគាំទ្រដល់វិស័យសុខាភិបាល។

"ផ្អែកទៅលើភាពជាដៃគូរវាងក្រសួងសុខាភិបាល និង ក្រុមដៃគូសហការនៃគម្រោង H-EQIP ខ្ញុំជឿជាក់ថាប្រទេសកម្ពុជានឹងទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំង COVID-19។ សាធារណរដ្ឋកូរ៉េមានមោទនភាពខ្លាំងណាស់ដែលបានធ្វើជាមិត្ត និងដៃគូសហការជាមួយព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើការរួមគ្នាសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ហើយយើងនឹងប្តេជ្ញាចិត្តក្នុងការជួយ

អភិវឌ្ឍប្រកបដោយចេរភាពនៅកម្ពុជា។ យើងនឹងទន្ទឹងរង់ចាំមើលលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយភាពរវាងកម្ពុជានិងកូរ៉េឈានទៅមុខមួយកម្រិតថែមទៀត។"

លោក **Benjamin Knoedler**, ភារៈធារីប្រចាំស្ថានទូតអាស្ត្រីម៉ង់ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាជំងឺកូវីដ១៩បានបង្រៀនយើងថា វាគឺជាសាមគ្គីភាពដែលមានសារៈសំខាន់ក្នុងអំឡុងពេលនៃវិបត្តិ។ ប្រទេសអាស្ត្រីម៉ង់ឈរជាមួយប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក **Benjamin Knoedler** បាននិយាយថា យើងមានមោទនភាពក្នុងការគាំទ្រសេវាសុខាភិបាល និងគាំពារសង្គមឲ្យកាន់តែរឹងមាំឡើងក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីការពារក្រុមដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ដោយវិបត្តិជំងឺ១៩។

អំពីគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល

គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) កសាង និងពង្រីកឡើងពីភាពច្នៃប្រឌិត ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និង ពហុម្ចាស់ជំនួយ រួមមាន អូស្ត្រាលី អាស្ត្រីម៉ង់ សាធារណរដ្ឋកូរ៉េខាងត្បូង និងធនាគារពិភពលោក ក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងទៅ ។

គម្រោង (H-EQIP) មាន គោលបំណងធ្វើឱ្យប្រសើរឡើងក្នុងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សម្រាប់ក្រុមប្រជាជនគោលដៅ ទន្ទឹមគ្នា នឹងការទប់ស្កាត់នូវភាពក្រីក្រដែលបណ្តាលមកពីការបង់ថ្លៃសេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក៏ដើម្បីផ្តល់នូវការឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានវិបត្តិ ឬអាសន្ន ។ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កែលម្អនូវការផ្តល់ធនធាន និងការគ្រប់គ្រងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងវិស័យសុខាភិបាល រួមមាន មូលនិធិសមធម៌សុខាភិបាល (HEFs) និងមូលនិធិផ្តល់សេវាសុខាភិបាល (SDGs) ដើម្បីធានានិរន្តរភាពរបស់ស្ថាប័ន និងហិរញ្ញវត្ថុស្របទៅតាមផែនការយុទ្ធសាស្ត្រសុខាភិបាលលើកទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា (២០១៦-២០២០) ។

ទំនាក់ទំនងព័ត៌មាន៖

- ស្ថានទូតអូស្ត្រាលី៖ Australian.Embassy.Cambodia@dfat.gov.au
- ធនាគារពិភពលោក៖ លោកប៊ូ សារ៉េន អ៊ីមែល sbou@worldbank.org
- ទូរស័ព្ទ +855 12414 088 +855 12414 088
- KOICA: cambodia@koica.go.kr
- KfW: KfW.Pnompenh@kfw.de

